

គោលបំណង

ការចូលរួមរបស់មហាគ្រួសារខ្មែរក្នុងការបំបែកឯកទត្តកម្ម ក្រមាវែងជាង គេលើពិភពលោក គឺគ្រាន់តែជាសក្ខីភាពមួយក្នុងចំណោមបេសកកម្មជាច្រើន និងជាច្រើនជំនាន់ តទៅមុខទៀត ដែលប្រជាជាតិខ្មែរមានស្មារតី “ជឿថាខ្ញុំ ធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន” ហើយកម្មវិធីនេះ មានគោលដៅ ដូចខាងក្រោម ៖

- លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិទៅលើនាកអន្តរជាតិតាម រយៈការចូលរួម និងរួមគ្នា បង្កើតស្នាដៃមួយដែលមានការទទួលស្គាល់ជា អន្តរជាតិ ដែលប្រជាជាតិខ្មែរទាំងមូលនឹងដឹកនាំ ហើយធ្វើជាម្ចាស់នៃ ស្នាដៃនេះ
- បង្កបរិយាកាសរួមចំណែកពីប្រជាពលរដ្ឋទាំងអស់ ដើម្បីរួមគ្នាថែរក្សា និង លើកស្ទួយមរតកវប្បធម៌ប្រពៃណីខ្មែរ ជាមួយក្រមា ដែលមានភាពសមញ្ញ និងជិតស្និទ្ធបំផុតក្នុងជីវិតខ្មែរ និងជាអត្តសញ្ញាណជាតិខ្មែរ
- ជំរុញសាមគ្គីភាព ឯកភាពជាតិ ក្នុងស្មារតី “ជឿថាខ្មែរធ្វើបាន” ក្រោមដំបូលនៃ ការរួមគ្នាបង្កើតស្នាដៃដ៏ធំមួយ និងដែលបន្តបង្កើត ស្នាដៃថ្មីៗដ៏ទៃទៀត សម្រាប់មនុស្សជំនាន់ក្រោយ។

សារបាន

ការស្រឡាញ់ក្រមា គឺលើសពីភាពស្រស់ស្អាតនៃក្រមា និងជាការនឹក ឃើញដល់ភាពអំណាចតស៊ូ ការព្យាយាមនៃសិប្បករត្បាញក្រមា និងទឹកចិត្តបន្ត ថែរក្សាមរតក វប្បធម៌ ប្រពៃណីនេះ ដែលជាការឆ្លុះបញ្ចាំង ពីអត្តចរិតពិត នៃប្រជាជាតិខ្មែរ។

ក្រមាជាអត្តសញ្ញាណជាតិខ្មែរ ជារបស់ប្រើប្រាស់សម្រាប់ ប្រជាពលរដ្ឋ ខ្មែរគ្រប់និទ្ទាការ ឋានៈសង្គម និង សាសនា ប្រជាជនគ្រប់គ្នាសុទ្ធតែស្គាល់ និងប្រើប្រាស់ក្រមាក្នុងជីវិតប្រចាំថ្ងៃ ហើយវាជារឿងរ៉ាវជីវិត និងប្រវត្តិសាស្ត្រ នៃប្រជាជាតិខ្មែរ ដែលហាក់ដូចជាបាន ចារឹកចារ ជាប់នឹងសរសៃរអំបោះ នីមួយៗនៃក្រមា។

ឈានមួយជំហានទៀត គឺយើងនឹងនាំយកមរតក វប្បធម៌ ប្រពៃណីនេះ ទៅធ្វើអ្វីមួយរួមគ្នា គឺរួមគ្នាជាមួយគ្នា និងរួមគ្នាទាំងអស់គ្នា ដើម្បីបង្កើត មោទនភាពជាតិ លើនាកអន្តរជាតិ ដែលនោះគឺការរួមគ្នាបង្កើត “ឯកទត្តកម្ម ក្រមាវែងជាងគេនៅលើពិភពលោក”។



ចាប់ផ្តើម ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៨
(រហូតបាន ១,០០០ ម៉ែត្រយ៉ាងតិច)
រាល់ថ្ងៃ ០៨:០០នាទី ព្រឹក - ០៩:០០នាទី យប់



ស្មារតី និងគុណតម្លៃ “ជឿថាខ្មែរធ្វើបាន”

“ជឿថាខ្ញុំធ្វើបាន” ជាការជឿដល់សក្តានុពលរបស់បុគ្គលម្នាក់ៗ ដែលជា បណ្តា ឥស្សរជន ដ៏គួរឱ្យគោរព បុគ្គលដែលមានស្នាដៃ សហគ្រិនឆ្លើម សិល្បករ ដ៏មានប្រជាប្រិយ យុវជនដ៏មានសមត្ថភាព និងជាពិសេសគឺ ប្រជាជាតិខ្មែរ ទាំងជាង១៥លាននាក់ ដែលជាសន្តតិវង្ស និងជាអ្នកស្នង មរតកពង្សវត្តខ្មែរដែលមានឈាមជ័រជាខ្មែរ និងមានគំនិតច្នៃប្រឌិតការបង្កើតថ្មី និងការស្រាវជ្រាវលើអ្វីៗជាច្រើន ទាំងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ វប្បធម៌ អក្សរសាស្ត្រ ពាណិជ្ជសាស្ត្រ ជាដើម។

“ជឿថាយើងធ្វើបាន” ជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងនៃបណ្តា មហាជន ដែលមានការយល់ឃើញរួមគ្នា និងបានដាក់ឧត្តមប្រយោជន៍ជាតិ ជាធំ ការបន្តបេសកកម្ម កសាងមិត្តភាព សាមគ្គីភាព វប្បធម៌នៃការចែក រំលែកនិងភាពអនុគ្រោះ និងទស្សនវិជ្ជានៃកម្ពុជា។ នេះជាស្មារតីនៃក្រុមប្រជាជន មហាជន និងយុវជនដែលរួបរួមគ្នា រួមកម្លាំងកាយ ចិត្ត បញ្ញា និងស្មារតី ក្នុងការកសាងសមិទ្ធផល និងការពារមរតកវប្បធម៌ ប្រពៃណី និងធម្មជាតិ។ ប្រសិនបើមានមនុស្សណាម្នាក់អាចធ្វើអ្វីមួយបាន ដើម្បីជាប្រយោជន៍ និង ជាតម្លៃសម្រាប់ប្រជាជាតិនិងមាតុភូមិកម្ពុជាទាំងមូល នោះមានន័យថាយើង ទាំងអស់ គ្នាក៏អាចធ្វើបានដូចគ្នា ព្រោះយើងជឿជាក់លើកម្ពុជា។

“ជឿថាខ្មែរធ្វើបាន” អ្វីដែលមានតម្លៃខ្ពស់បំផុតនោះ គឺជាការនឹកឃើញ ការចងចាំ និងបន្តទៅមុខទៀតនូវភាពឧត្តុង្គឧត្តមនៃប្រជាជាតិកម្ពុជា និងជា លក្ខណៈពិសេសបំផុតដែលខ្មែរអាចរកឃើញនូវថ្លៃថ្លើយ និងដំណោះស្រាយ នៃការបន្តភាពរស់រានមានជីវិតនៃ ប្រជាជាតិខ្មែរដោយខ្លួនឯង សុខដុមនីយ កម្មសង្គម និងចំណងសាមគ្គីភាពសង្គម ទោះបីជាខ្មែរត្រូវប្រឈម ទទួល ស្គាល់ និងមិនអាចបដិសេធនូវស្លាកស្នាមប្រវត្តិសាស្ត្រ ក៏ប៉ុន្តែយើងនៅតែជឿ និងបន្តជឿជាក់អនាគតរបស់កម្ពុជា។



“ជឿថាខ្មែរធ្វើបាន”

គឺជឿថាប្រជាជាតិខ្មែរ មានសមត្ថភាពគ្រប់គ្រាន់ មានសក្តានុពល និង កាលា នុវត្តភាព ក៏ដូចជាមាន ជោគវាសនារួមគ្នា ក្នុងការសម្រេច ជោគជ័យស្នាដៃ និងសមិទ្ធផលដែលជា មោទនភាពជាតិ និងដែលលើកតម្កើង កិត្យានុភាព ជាតិលើនាកអន្តរជាតិ។



ធ្វើចំណាត់ការ ខ្មែរធ្វើបាន

សហការរៀបចំដោយ



គ្រួសារព្រះបរមរាជវាំង



សាលាព័ត៌មានវិទ្យា

នាំមកជូនដោយ



GoGoCambodia

ព័ត៌មានទំនាក់ទំនង

ទូរស័ព្ទ៖ ១២៧៩

(+៨៥៥) ៩៦ ៩៩៩ ៣៩៣៣

គេហទំព័រ៖ www.gogocambodia.asia

អ៊ីមែល៖ admin@gogocambodia.asia



“ចូលរួមជាមួយគ្នា ចូលរួមទាំងអស់គ្នា”

កម្មវិធី បំបែកឯកទត្តកម្ម ក្រមាវែងជាងគេនៅលើពិភពលោក គឺជាសក្ខីភាពមួយ ក្នុងចំណោមលទ្ធភាពដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗរួមគ្នាជាមួយគ្នា និងរួមគ្នាទាំងអស់គ្នា ក្នុងស្មារតី “ជឿថាខ្មែរធ្វើបាន”។ ក្នុងន័យនេះ យើងទាំងអស់គ្នា ជាប្រជាជាតិខ្មែរទាំងនៅក្នុង និងនៅក្រៅទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមិត្តបរទេស និងភ្ញៀវទេសចរណ៍អន្តរជាតិ អាចចូលរួមក្នុងកម្មវិធី បំបែកឯកទត្តកម្ម ក្រមាវែងជាងគេនៅលើពិភពលោក តាមរយៈ៥ ចំណុចដូចខាងក្រោម៖

“ធ្វើជាអ្នកចូលរួមត្បាញ” គឺមកចូលរួមដោយផ្ទាល់នៅវាលព្រះមេរុ ខាងមុខសារមន្ទីរជាតិ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈតទៅ ដោយនាំមកជាមួយនូវ មិត្តភក្តិ និងក្រុមគ្រួសារ ហើយអាចមកចូលរួមអោយបានច្រើនដង រហូតដល់ទទួលបានក្រមាប្រវែង១០០០ម៉ែត្រ។ ការចូលរួមត្បាញនេះ អាចធ្វើឡើងជាលក្ខណៈបុគ្គល គ្រួសារ និងស្ថាប័ន។

“ធ្វើជាអ្នកគាំទ្រ” គឺផ្តល់សម្ភារៈចិត្ត ទឹកចិត្ត និងសន្តានចិត្តគាំទ្រដល់កម្មវិធីតាំងពីការចាប់ផ្តើម រហូតដល់ចប់ តាមរយៈការដើរ តួនាទីជា “អ្នកស្ម័គ្រចិត្ត រៀបចំកម្មវិធី” នៅវាលព្រះមេរុ ឬ “អ្នកឧបត្ថម្ភកម្មវិធី” ជាមួយការបរិច្ចាគសប្បុរសធម៌។ ការចុះឈ្មោះជាអ្នកស្ម័គ្រចិត្ត ឬជាអ្នកឧបត្ថម្ភ អាចធ្វើឡើងដោយការទាក់ទងផ្ទាល់ជាមួយក្រុមការងារចលនា GoGoCambodia ឬវេបសាយ www.gogocambodia.asia។

“ធ្វើជាអ្នកនាំសារ” គឺចូលរួមចិត និងបង្ហាញរូបភាពនៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ ខ្លួន រួមមាន Facebook, Instagram, Twitter ជាដើម ឬចូលរួម Like, Comment, Tag friends, Share ព័ត៌មាន រូបភាព និងវីដេអូដែលបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ ចលនា GoGo Cambodia ។

“ធ្វើជាអ្នករួមចំណែក” គឺចូលរួមបង្កើត ថ្លៃប្រឌិត ឬរៀបចំសកម្មភាព និងសហគ្រិនភាព ជាលក្ខណៈរូបវន្ត ក្នុងស្មារតី “ជឿថាខ្ញុំធ្វើបាន ជឿថាយើងធ្វើបាន ជឿថាខ្មែរធ្វើបាន” នៅតាម គ្រួសារ និងស្ថាប័នរៀងៗខ្លួន ដោយប្រើប្រាស់ក្រមាជាមធ្យោបាយ។ ជាឧទាហរណ៍ តាមរយៈតួនាទីនេះ គឺនិស្សិតនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំទាំងឡាយ អាចនាំគ្នា កសាងស្នាដៃ ឬរូបសំណាកមួយដែលធ្វើពីក្រមា ហើយដាក់តាំងនៅទីធ្លាបរិវេណស្ថាប័ន។ ក្រុមហ៊ុន ឬស្ថាប័នទាំងឡាយ អាចលើកទឹកចិត្តអោយបុគ្គលិក ប្រើប្រាស់ក្រមាជាវត្ថុអនុស្សាវរីយ៍ ឬការតុបតែងផ្សេងៗ។

“ធ្វើជាទូតសុនន្ទៈ” គឺដើរតួនាទីពេញមួយជីវិត និងបន្តដល់កូនចៅជំនាន់ក្រោយនូវទស្សនៈ និងមនោគមវិជ្ជា “ជឿថាខ្មែរធ្វើបាន” ដោយមោទនភាពនៃការបន្តមរតកពង្សាវតារខ្មែរ និងការជឿជាក់លើជោគវាសនា អនាគតនៃប្រជាជាតិកម្ពុជា ក៏ដូចជាការរួមគ្នាជាមួយគ្នា និងរួមគ្នាទាំងអស់គ្នា ដើម្បីកសាងស្នាដៃ សមិទ្ធផល និងមោទនភាពសម្រាប់គ្រួសារ សង្គម និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។



កម្មវិធីបំបែកឯកទត្តកម្ម ក្រមាវែងជាងគេលើពិភពលោក

